

តើយួនមានចំនួនប៉ុន្មាននៅកម្ពុជាក្នុងឆ្នាំ២០១៤ ?

តើយួនមានចំនួនប៉ុន្មាននៅកម្ពុជា ? នេះជាសំណួរដ៏មាន សារៈសំខាន់សម្រាប់ខ្មែរ។ រហូតដល់ពេលនេះចំនួនខ្មែរដែល ត្រូវបានគេសម្លាប់ឬស្លាប់ដោយហេតុផលផ្សេងៗក្នុងរបបវាលពិឃាតដែលជាតួលេខគន្លឹះសម្រាប់ជាមូលដ្ឋានក្នុងការ គិតបញ្ជីយួនដែលត្រូវបង្អួចចូលក្រោយថ្ងៃ ៧មករា១៩៧៩ នៅតែមានភាពស្រពិចស្រពិល។ មូលហេតុគឺដោយសារតែ ការបង្កើននិកម្មជនយួនហួសប្រមាណក្រោយថ្ងៃ ៧មករា១៩៧៩ ដែលធ្វើអោយអាជ្ញាធរអាយ៉ងយួនប្តូរផ្លាស់តួលេខ នេះម្តងជាពីរដង។

ភ្លាមៗក្នុងឆ្នាំ ១៩៧៩ របបប្រជាមានិតកម្ពុជាបានប្រកាសជាសាធារណៈថា ប្រជាជនកម្ពុជាត្រូវស្លាប់និងត្រូវគេសម្លាប់ ក្នុងរបបវាលពិឃាតអស់ជាង៣លាននាក់។ ហ៊ុនសែន និងសុខអានក៏បានទទួលស្គាល់ថា ខ្មែរស្លាប់ក្នុងរបបវាលពិឃា តមានចំនួនជាង៣លាននាក់ ហើយបានចុះក្នុងគេហទំព័ររដ្ឋាភិបាល(ឆ្នាំ២០០៤)មុននឹងត្រូវបានដកចេញជាបន្ទាន់ ក្រោយមានបញ្ជាពីក្រោយ <http://voknews.free.fr/crutial-event/3millionskhmer-killed.htm> ។ ចំនួនខ្មែរស្លាប់ ជាង៣លាននេះក៏ត្រូវបានចុះក្នុងកម្មវិធីប្រវត្តិសាស្ត្រសម្រាប់ថ្នាក់ទី៤នាទសវត្សទី៩០ (១៩៨១-១៩៨៥)

លោកបិនគាណាន់ Ben Kiernan លោក David P.Chandler និងប្រព័ន្ធពាក់ព័ន្ធនឹង Yale University ដែលគេដឹងថា ជាបណ្តាញមនោគមន៍ឆ្លងនិយមនិន្នាការយួន រួមទាំងលោក ម៉ារីកស្លីវីនស្គី Marek Sliwinski ផង បានទទួលស្គាល់ ថា ខ្មែរស្លាប់ក្នុងរបបវាលពិឃាតមានចំនួនប្រហែល១.៥ទៅ១.៨លាននាក់។ តួលេខនេះពួកគេទទួលពីបណ្តាញយួន ផង ពីរដ្ឋាភិបាលអាយ៉ងយួនផង និងដោយការរាប់លំដាប់ក្បាលដែលរកឃើញតាមរណ្តៅពិឃាតផ្សេងៗ ជាពិសេស នៅជើងឯក។ តាមរយៈតួលេខនេះលោក Marek Sliwinski បានវាយតម្លៃថា ប្រជជនខ្មែរក្នុងឆ្នាំ ១៩៧៩ មានចំនួន ប្រហែល ៥.៤លាននាក់ ក្នុងសៀវភៅមួយរបស់លោកដែលមានចំណងជើងថា « របបប្រល័យពូជសាសន៍ខ្មែរក្រហម វិភាគលើប្រជាសាស្ត្រនៅកម្ពុជាចន្លោះឆ្នាំ១៩៦២ដល់១៩៨៩ » បោះពុម្ពផ្សាយនៅស្រុកបារាំងក្នុងឆ្នាំ១៩៩៤។

បន្ទាប់ពីការស្រាវជ្រាវរយៈពេល២០ឆ្នាំលោក Patrick Heuveline ដែលជាសាស្ត្រាចារ្យសង្គមវិជ្ជានិងជាអ្នកវិភាគប្រជា សាស្ត្របានបញ្ជាក់ថា ខ្មែរស្លាប់ក្នុងរបបវាលពិឃាតអាចមានរហូតដល់ជាងបីលាននាក់គឺ ៣.៤២លាន។ ឯរបាយ ការណ៍របស់អង្គការសហប្រជាជាតិនិង UNICEF ក៏បង្ហាញតួលេខមួយប្រហែលគ្នាដែរគឺចំនួនប្រហែល៣លាននាក់។

តាមការសិក្សារបស់លោក ហ្សាកនេប៉ូត J. Nepote អ្នកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវបារាំងប្រចាំនៅអាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា ប្រជាជនខ្មែរនៅ ឆ្នាំ១៩៨៩ មិនត្រូវមានចំនួនលើសពី ៦.០៥០០០០ នាក់(៦លាន) បើគុណនឹងអា ត្រាក់ណើត២.២ ឬក្រោមនេះបើគុណនឹង អាត្រាក់ណើត១.៨៤។ ចំនួននេះលោក J. Nepote ដកខ្មែរដែលស្លាប់ក្នុង របបខ្មែរក្រហមតែ ១.៥ លាននាក់ទេ ហើយពុំបានដកខ្មែរដែលស្លាប់ប្រហែលកន្លះលាននាក់ទៀតដោយផែនការក៥ របស់យួនទេ។ លោកបានគិតតួលេខដូចខាងក្រោម៖ ប្រជាជនខ្មែរមានចំនួន ៧.២៥លានក្នុងឆ្នាំ១៩៧០។ ចំនួននេះ ត្រូវគុណនឹងអាត្រាក់ណើតអតិបរិមា ៣% ដែលធ្វើអោយចំនួនខ្មែរនៅឆ្នាំ ១៩៨០ មានចំនួន៩.៧៤លាន។ ចំនួន ៩.៧៤ត្រូវដកចំនួនស្លាប់និងចំណាកស្រុកដូចខាងក្រោម៖

- អាត្រាកំណើតចុះដោយសារសង្គ្រាម:..... ១.២៥ លាន
- យួនចាកចេញពីស្រុកខ្មែរ(១៩៧០-១៩៧៥): ០.៦០ លាន
- ខ្មែរកៀសខ្លួន..... ០.០៥ លាន
- ខ្មែរស្លាប់ដោយសង្គ្រាម(១៩៧០-១៩៧៥): ០.៧៥ លាន
- ស្លាប់ក្នុងរបបវាលពិឃាត: ១.៥ លាន
- ការបោសសំអាតក្នុងក្រុមនយោបាយ: ០.១៥ លាន
-(៤.៣ million)

បើគេដក ៩.៧៤-៤.៣+(-១.៧លាន)= ៣.៧ លាននៅឆ្នាំ១៩៨០ (១.៧លានជាចំនួនបន្ថែមលើតួលេខលោក J. Nepote ដែលលោកដកខ្មែរស្លាប់ក្នុងរបបវាលពិឃាតតែត្រឹម១.៥លានក្នុងតួលេខរបស់លោក) បើគុណ៣.៧ លាន នឹងអាត្រាកំណើនពិតផ្តល់ដោយធានាគាតិកពលោកពីឆ្នាំ ១៩៨១ដល់១៩៨៩ និងដក ៥០០០០០ (ខ្មែរស្លាប់ដោយ ផែនការកងរបស់យួន) នោះនៅឆ្នាំ ១៩៨៩ ខ្មែរមានចំនួនត្រឹម ៤. ៣២លានប៉ុណ្ណោះ។

ខ្មែរក្នុងឆ្នាំ១៩៨០ មានចំនួន ៣.៧លាន(ចំនួនអតិបរិមា) គឺខិតទៅរកការពិតច្រើនព្រោះបែបកម្ពុជាប្រជាមានិតក៏ ធ្លាប់ទទួលស្គាល់ខ្លួនឯងថា ខ្មែរស្លាប់ក្នុងរបបប៉ុលពតមានចំនួនជាងបី លាននាក់និងនៅសល់ប្រហែលជាង៣លាន ប៉ុណ្ណោះ តែនៅពេលដែលនិគមន៍ជនយួនត្រូវបានបង្ខូរជាគំហុកគេក៏បានកាត់បន្ថយចំនួនប្រជាជនខ្មែរស្លាប់និងត្រូវគេ សម្លាប់ក្នុងរបបវាលពិឃាតដើម្បីលាក់បាំងយួនដែលយួនបង្ខូរចូលប្រទេសខ្មែរក្រោយថ្ងៃ ៧មករា១៩៧៩។

$$\begin{aligned}
 ៣៧០០០០០ \times ០.៩ + ៣៧០០០០០ &= ៣៧៣៣៣០០..... ៣.៧៣លាន(១៩៨១) \\
 ៣៧៣៣៣០០ \times ២.៦ + ៣៧៣៣៣០០ &= ៣៨៣០៣៦៥..... ៣.៨៣លាន(១៩៨២) \\
 ៣៨៣០៣៦៥ \times ៣.៧ + ៣៨៣០៣៦៥ &= ៣៩៧២០៨៨..... ៣.៩៧លាន(១៩៨៣) \\
 ៣៩៧២០៨៨ \times ៤ + ៣៩៧២០៨៨ &= ៤១៣០៩៧១..... ៤.១៣លាន(១៩៨៤) \\
 ៤១៣០៩៧១ \times ៣.៦ + ៤១៣០៩៧១ &= ៤២៧៩៦៨៥..... ៤.២៧លាន(១៩៨៥) \\
 ៤២៧៩៦៨៥ \times ៣.២ + ៤២៧៩៦៨៥ &= ៤៤១៦៦៣៤..... ៤.៤១លាន(១៩៨៦) \\
 ៤៤១៦៦៣៤ \times ៣ + ៤៤១៦៦៣៤ &= ៤៥៤៩១៣៣..... ៤.៥៤លាន(១៩៨៧) \\
 ៤៥៤៩១៣៣ \times ២.៩ + ៤៥៤៩១៣៣ &= ៤៦៨១០៥៧..... ៤.៦៨លាន(១៩៨៨) \\
 ៤៦៨១០៥៧ \times ៣ + ៤៦៨១០៥៧ &= ៤៨២១៤៨៨..... ៤.៨២លាន(១៩៨៩)
 \end{aligned}$$

(ចំនួនខ្មែរក្នុងឆ្នាំ ១៩៨៩ ស្មើនឹង ៤៨២១៤៨៨ ឬ ៤.៨២លាន។ ចំនួននេះត្រូវដក៥០០០០០(ខ្មែរស្លាប់ក្នុងផែន ការណ៍កង) នោះចំនួនខ្មែរនៅឆ្នាំ ១៩៨៩ នៅសល់តែ ៤៣២១៤៨៨ ឬ ៤.៣២លាន)- បើគុណ៤.៣២លាននឹងអ ត្រាកំណើនប្រជាជនកម្ពុជាផ្តល់ដោយធានាគាតិកពលោកពីឆ្នាំ ១៩៩០ដល់២០០៣ នោះប្រជាជនខ្មែរនៅឆ្នាំ ២០០៣ មានប្រមាណ ៦.៣៣លាននាក់។

$$\begin{aligned}
 ៤៣២១៤៨៨ \times ៣.២ + ៤៣២១៤៨៨ &= ៤៤៥៩៧៧៥..... ៤.៤៥លាន(១៩៩០) \\
 ៤៤៥៩៧៧៥ \times ៣.៥ + ៤៤៥៩៧៧៥ &= ៤៦១៥៨៦៧..... ៤.៦១លាន(១៩៩១) \\
 ៤៦១៥៨៦៧ \times ៣.៦ + ៤៦១៥៨៦៧ &= ៤៧៨២០៣៨..... ៤.៧៨លាន(១៩៩២) \\
 ៤៧៨២០៣៨ \times ៣.៦ + ៤៧៨២០៣៨ &= ៤៩៥៤១៩១..... ៤.៩៥លាន(១៩៩៣)
 \end{aligned}$$

$484499 \times 3.4 + 484499 = 5122633 \dots\dots$ ៥.១២លាន(១៩៩៤)
 $5122633 \times 3.2 + 5122633 = 5286557 \dots\dots$ ៥.២៨លាន(១៩៩៥)
 $5286557 \times 3.1 + 5286557 = 5450481 \dots\dots$ ៥.៤៣លាន(១៩៩៦)
 $5450481 \times 3.0 + 5450481 = 5614405 \dots\dots$ ៥.៥៨លាន(១៩៩៧)
 $5614405 \times 2.9 + 5614405 = 5778329 \dots\dots$ ៥.៧២លាន(១៩៩៨)
 $5778329 \times 2.8 + 5778329 = 5942253 \dots\dots$ ៥.៨៥លាន(១៩៩៩)
 $5942253 \times 2.7 + 5942253 = 6106177 \dots\dots$ ៥.៩៨លាន(២០០០)
 $6106177 \times 2.6 + 6106177 = 6270101 \dots\dots$ ៦.១លាន(២០០១)
 $6270101 \times 2.5 + 6270101 = 6434025 \dots\dots$ ៦.២២លាន(២០០២)
 $6434025 \times 2.4 + 6434025 = 6597949 \dots\dots$ ៦.៣៣លាន(២០០៣)

គួរអោយកត់សំគាល់ផងថា៖ តាមតួលេខធានាគា ពិភពលោកក្នុងចន្លោះឆ្នាំ ១៩៨២-២០០០ ជាពិសេស ចន្លោះឆ្នាំ ១៩៨២-១៩៩៧ អាត្រាកំណើនប្រជាជនខ្មែរ និងប្រជាជនលាវកើនឡើងជាមធ្យម ៣% ក្នុងមួយឆ្នាំ ជាពិសេសនៅ ប្រទេសកម្ពុជាតែម្តង(លើស៣%) នៅពេលដែលក្នុងចន្លោះឆ្នាំទាំងនោះខ្មែររត់ភាសខ្លួនចេញក្រៅស្រុកក៏ច្រើន ស្លាប់ ដោយការកៀសខ្លួននិងផែនការក៏ច្រើន ស្លាប់ដោយកង្វះអាហារ កង្វះអាណាម័យ និងការថែទាំសុខភាពក៏ច្រើន។ តាមតួលេខធានាគាពិភពលោកដែល នៅស្រុកយួនឯណោះវិញក្នុងចន្លោះឆ្នាំទាំងនោះ អាត្រាកំណើនប្រជាជនយួន ត្រូវចុះជាខ្លាំង (១.៥%ជាមធ្យម) នៅពេលដែលយួនគ្មានបញ្ហាសង្គ្រាមរាំងជុលអីក្នុងប្រទេសសោះ ដូច្នេះក្នុងចំនួន ប្រជាជនខ្មែរ៦.៣៣លាននាឆ្នាំ២០០៣(គិតតាមតួលេខអាត្រាកំណើនរបស់ធានាគាពិភពលោក) គឺមានយួនមួយ ចំនួនធំជាស្រេចនៅក្នុងនោះ ដែលត្រូវបានបង្កចូលតាមការសម្លាប់ខ្មែរហើយជំនួសដោយយួន ក្រៅពីនោះគឺជាការ បង្កចូលបែបអនាធិបតេយ្យ ដោយជនជាតិយួនអាចចេញចូលមករស់នៅដោយសេរីតាមក្បាលចិត្តក្នុងទឹកដីកម្ពុជា ដោយមានការការសម្របសម្រួលរដ្ឋបាលគ្រប់យ៉ាងពីរបបអាយ៉ងដែលជាតំណាងអោយរដ្ឋាភិបាលយួននៅកម្ពុជា មានតួនាទីជាអាណាព្យាបាលលើជនជាតិយួនទាំងនោះ និងដើម្បីបំរើនយោបាយនិងផលប្រយោជន៍យួននៅកម្ពុជា។ បើយើងប្រៀបធៀបទៅប្រទេសថៃ ក្នុងរយៈពេលដែលប្រទេសកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាម អសន្តិសុខ មនុស្សស្លាប់គរ ជើង និងចាកចោលស្រុកជាប្រចាំ កម្ពុជាបែរជាមានអាត្រាកំណើនប្រជាជននៅកម្ពុជាកើនឡើងលើសពី៣%ក្នុង១ឆ្នាំ ឯ ប្រទេសថៃដែលមានសន្តិភាព មានសេចក្តីសុខ ប្រទេសថៃមានកំណើនប្រជាជន ជាមធ្យម១.៣% (១៩៨២- ២០០៣) ក្នុងមួយឆ្នាំ និង ពី២០០៤-២០១៣ មានកំណើនតែ ០.៣៨% ជាមធ្យមក្នុង១ឆ្នាំ។ បើយើងសន្និដ្ឋានថា ប្រទេសកម្ពុជាគ្មានការបង្កជនជាតិយួនចូលដូចនៅប្រទេសថៃ ហើយយើងគុណប្រជាជនខ្មែរនា ឆ្នាំ១៩៨០ ស្មើនឹង ៣.៧លាននាក់នឹងអាត្រាកំណើនប្រជាជននៃប្រទេសថៃផ្តល់ដោយធានាគាពិភពលោកពីឆ្នាំ១៩៨០ដល់២០១៣និង ការព្យាករណ៍អាត្រាកំណើនសម្រាប់ឆ្នាំ២០១៤ នោះប្រជាជនខ្មែរនឹងមានចំនួនតែ ៤៦៣១៩០៧ ឬ៤.៦៣លានប៉ុណ្ណោះ នៅឆ្នាំ២០១៤ ។

តាមតួលេខរបស់រដ្ឋាភិបាលអាយ៉ង នៅឆ្នាំ២០០៣ ប្រជាជនខ្មែរមានចំនួនរហូតដល់ ១៣១២៤០០០ បើយើងដក កំណើតពិតប្រាកដរបស់ប្រជាជនខ្មែរ ១៣១២៤០០០-៦៣៣៤៦៧១=៦៧៨៩៣២៨ នោះយើងឃើញថា យួននៅ ស្រុកខ្មែរនាឆ្នាំ ២០០៤មានប្រមាណ ៦,៧លាននាក់ គឺប្រមាណ៥០% ទៅ៥៥% នៃប្រជាជនខ្មែរ។ ហើយរហូតដល់ ឆ្នាំ ២០១៤ បើយើងគុណ ៦.៣៣លាននាក់នឹងតួលេខអាត្រាកំណើនប្រជាជននៅកម្ពុជាផ្តល់ដោយធានាគាពិភព

លោកចន្លោះ ឆ្នាំ២០០៤ដល់២០១៣ និងការព្យាករណ៍អត្រាកំណើនសម្រាប់ឆ្នាំ២០១៤ នោះប្រជាជនខ្មែរនៅឆ្នាំ ២០១៤ មានចំនួនប្រមាណ ៧.៥៥លាននាក់ ឬតិចជាងនេះបើដកចំនួនយួនដែលបង្ហូរចូលតាមការបន្តក្នុងអាត្រា កំណើន។ លើសពីនេះ គឺសុទ្ធសឹងជាយួនដែលបានត្រូវបង្ហូរចូលប្រទេសខ្មែរជំនួសប្រជាជនខ្មែរត្រូវបានស្លាប់ឬ ត្រូវ បានសម្លាប់ដោយវិធីសាស្ត្រថ្មីនៃរបៀបអាណានិគមន៍បែបថ្មីជ័យឯយួនមួយ។

៦៣៣៤៦៧១x១.៦+៦៣៣៤៦៧១=៦៤៣៦០២៥..... ៦.៤៣លាន(២០០៤)
៦៤៣៦០២៥x១.៦+៦៤៣៦០២៥=៦៥៣៩០០១..... ៦.៥៣លាន(២០០៥)
៦៥៣៩០០១x១.៥+៦៥៣៩០០១=៦៦៣៧០៨៦..... ៦.៦៣លាន(២០០៦)
៦៦៣៧០៨៦x១.៤+៦៦៣៧០៨៦=៦៧៣០០០៥..... ៦.៧៣លាន(២០០៧)
៦៧៣០០០៥x១.៤+៦៧៣០០០៥=៦៨២៤២២៥..... ៦.៨២លាន(២០០៨)
៦៨២៤២២៥x១.៥+៦៨២៤២២៥=៦៩២៦៥៨៨..... ៦.៩២លាន(២០០៩)
៦៩២៦៥៨៨x១.៥+៦៩២៦៥៨៨=៧០៣០៤៨៦..... ៧.០៣លាន(២០១០)
៧០៣០៤៨៦x១.៧+៧០៣០៤៨៦=៧១៥០០០៤..... ៧.១៥លាន(២០១១)
៧១៥០០០៤x១.៨+៧១៥០០០៤=៧២៧៨៧០៥..... ៧.២៧លាន(២០១២)
៧២៧៨៧០៥x១.៨+៧២៧៨៧០៥=៧៤០៩៧២១..... ៧.៤លាន(២០១៣)
៧៤០៩៧២១x២+ ៧៤០៩៧២១=៧៥៥៧៩១៥..... ៧.៥៥លាន(២០១៤) *

តាមស្ថិតិ statistiques-mondiales (<http://www.statistiques-mondiales.com/cambodge.htm>) កម្ពុជាមាន ប្រជាជន១៥២៥០៥៣៩នៅឆ្នាំ១០១៣។ តើកម្ពុជាបានប្រជាជន ៧៦៩២៦២៤នាក់ ឯណាបន្ថែមទៀត ហើយថា តើនៅមាននិគមន៍ជនយួនប៉ុន្មានលាននាក់ទៀតកម្ពុជាក្រៅការរាប់បន្តបញ្ចូលគ្រប់រូបភាពដូចរៀបរាប់ខាងលើ ? ជាការ ពិត ក្នុងចំណោមមនុស្ស ៧៦៩២៦២៤នាក់ ក្រៅស្ថិតិអាត្រាកំណើនផ្តល់ដោយធានាគារពិភពលោក មិនមែនសុទ្ធតែ និគមន៍ជនយួនទាំងអស់ទេ តែយ៉ាងហោចណាស់ ក៏ជនជាតិយួនមានមិនតិចជាង៩០%ក្នុងតួលេខនោះដែរ។


កាលពីថ្ងៃទី ១៨មេសា២០១៤ លោកសម-រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានផ្តល់បទសម្ភាសន៍មួយជាមួយការ សែតភ្នំពេញប៉ុស្តិ៍តាមទូរសព្ទ ។ លោកសម-រង្ស៊ីបានអះអាងយ៉ាងមុតមាំថា មាននិគមន៍ជនយួនប្រមាណ៥សែននាក់ ដែលកំពុងរស់នៅប្រទេសកម្ពុជា ហើយ២.៥នៃជនជាតិយួនទាំងនោះបំពេញបាននូវលក្ខខណ្ឌច្បាប់ ដើម្បីចាត់ទុកថា ជាពលរដ្ឋកម្ពុជា ព្រោះឪពុកម្តាយឬដូនតាយួនទាំងនោះបានមករស់នៅក្នុងកម្ពុជាជាច្រើនទសវត្សហើយ ដូច្នេះគណ បក្សសង្គ្រោះជាតិត្រូវតែទទួលនូវភាពស្របច្បាប់របស់យួនទាំងនោះ។ លោកសម-រង្ស៊ីបានបញ្ជាក់បែបនេះម្តងទៀត ក្នុងពេលជួបសំណេះសំណាលជាមួយអ្នកគាំទ្រនាថ្ងៃបន្ទាប់ ថែមទាំងបានប្រមានកុំអោយខ្មែរនិយាយខ្លាំង ឬជ្រុលពេក ពីបញ្ហាយួននាំអោយមានការចោទប្រកាន់ថា ខ្មែរប្រកាន់ពូជសាសន៍ ដូចជានិយាយថា មានយួនច្រើនលាននាក់កំពុង រស់នៅស្រុកខ្មែរ។ល។

ការរំលោភឈ្លានពានបូរណភាពដែនដីកម្ពុជា និងការបង្កូរជនជាតិយួនចូលកម្ពុជាតាមអាណានិគមន៍បែបថ្មីរបស់យួន រួមទាំងការគាបសង្កត់នយោបាយ ប្លន់សេដ្ឋកិច្ច ដីធ្លី សម្បត្តិជាតិនិងធម្មជាតិ ធ្វើអោយប្រជាជនកម្ពុជារស់នៅធុរនា គោកយ៉ាកក្រោមបន្ទាត់នៃភាពក្រីក្រ ទាំងនេះគឺជាអំពើយ៉ាងឃ្លាំងអមនុស្សធម៌ ហើយក៏ជាការប្រកាសសង្គ្រាមជាចំហរ របស់យួនមកលើកម្ពុជា។ យួននិងបរិវារដែលសុំគ្រលំបង្ករឧក្រិដ្ឋកម្មនិងវិនាសកម្មមកលើកម្ពុជា ត្រូវតែទទួលខុសត្រូវ


ទាំងស្រុងចំពោះសង្គ្រាម ឬព្រឹត្តិការណ៍បង្កឈាមណាមួយដែលកើតឡើង ព្រោះយួននិងបក្សពួកជាអ្នកសាងដោយខ្លួនឯង។ បុស្សាអង្គរ និងក្រុមសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រភូមិសាស្ត្រនិងភូមិសាស្ត្រនយោបាយ

show of little

Taux de croissance démographique en % Source La Banque Mondiale.																																		
Pays \ Année	1980	1981	1982	1983	1984	1985	1986	1987	1988	1989	1990	1991	1992	1993	1994	1995	1996	1997	1998	1999	2000	2001	2002	2003	2004	2005	2006	2007	2008	2009	2010	2011	2012	2013
Cambodge	-1,1	0,9	2,6	3,7	4	3,6	3,2	3	2,9	3	3,2	3,5	3,6	3,6	3,4	3,2	2,9	2,7	2,5	2,3	2,2	2	1,9	1,8	1,6	1,6	1,5	1,4	1,4	1,5	1,5	1,7	1,8	1,8
Lao	1,6	2	2,3	2,6	2,7	2,8	2,8	2,8	2,9	2,9	2,9	2,9	2,9	2,8	2,7	2,5	2,3	2,2	2	1,9	1,7	1,5	1,4	1,3	1,4	1,6	1,8	2	2,1	2,1	2	1,9	1,9	1,8
Thaïlande	2,1	2	1,9	1,8	1,8	1,8	1,8	1,9	1,8	1,6	1,3	1,1	0,8	0,7	0,7	0,8	1	1,1	1,1	1,2	1,2	1,2	1,1	1,1	0,9	0,7	0,5	0,3	0,2	0,1	0,2	0,3	0,3	0,3
Viet Nam	2,1	1,9	1,7	1,7	1,8	2	2,3	2,5	2,4	2,4	1,9	1,8	1,8	1,7	1,7	1,8	1,6	1,6	1,5	1,5	1,3	1,3	1,2	1,2	1,2	1,2	1,1	1,1	1,1	1,1	1	1	1,1	1



Graphique d'estimation de population cambodienne de 1962 à 1989 de Marek Siwinski



* - Selon la CIA (1975).
** - Selon AsiaWeek.
*** - Selon l'auteur.

FIGURE n° 5
Population du Cambodge, 1962-1989